



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce
No. ០៤៤ MOC / SM 2007

(១)

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០០៧

ប្រកាសអន្តរក្រសួង

ស្តីពី

ការកែសម្រួលការកំណត់អំពីគ្រប់គ្រងការនាំចេញ (Export Management Fee)

និងសោហ៊ុយពាក់ព័ន្ធ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.ប.ក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តិទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អនុវត្តតាមអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួត ពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង ក្រុងស្វ័យភាព រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- យោងប្រកាសលេខ ២៨៥ ព.ណ. បអពប្រក ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០០៥ ស្តីពីការកំណត់អំពី គ្រប់គ្រងការនាំចេញ
- អនុវត្តតាមប្រកាសលេខ ០០៤ សហវ. មប្រក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៦ ស្តីពីការអនុវត្តន៍បទបញ្ជា ទូទៅនៃគណនេយ្យសាធារណៈ
- អនុវត្តតាមសាក្សីណែនាំលេខ ០០២ សហវ.ម ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ស្តីពីការរៀបចំការអនុវត្តន៍
- អនុវត្តតាមសាក្សីណែនាំលេខ ០០១ សហវ. ចុះថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៤ ស្តីពីការកំណត់អំពី អនុវត្តថវិកា

INTER-MINISTRIAL PRAKAS ON MERGERS/MAYSK/C




- យោងតាមអនុសាសន៍ដ៏ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ក្នុងវេទិកាជាតិបាល និង វិស័យឯកជនលើកទី ១១ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០០៧ លើការបន្ទាបការបង់កំរៃគ្រប់គ្រងការនាំចេញ

សំរេច

ប្រការ ១: ត្រូវបានកែសំរួល និងបំពេញបន្ថែមលើប្រកាសលេខ ២៨៥ ព.ណ.បអពប្រក ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០០៥ ស្តីពីការកំណត់កំរៃគ្រប់គ្រងការនាំចេញត្រង់ប្រការ១ ដោយកំណត់ការបង់កំរៃគ្រប់គ្រងការនាំចេញ (EMF) ទៅទិសដៅសហរដ្ឋអាមេរិកតាមតំលៃកែសំរួលថ្មី ដូចមានចែងក្នុងតារាងខាងក្រោមនេះ ៖

Categories	EMF Revision (Reduced by 10%)	Payment Per Unit (in KHR)
331/631	81	KHR/DPR
334/634	810	KHR/DOZ
335/635	810	KHR/DOZ
338/339/638/639	2,025	KHR/DOZ
340/640	2,025	KHR/DOZ
345	2,430	KHR/DOZ
347/348/647/648	2,430	KHR/DOZ
352/652	81	KHR/DOZ
435	2,430	KHR/DOZ
438	2,430	KHR/DOZ
445/446	2,430	KHR/DOZ
645/646	2,835	KHR/DOZ
218	81	KHR/1,000 M ²
220	81	KHR/1,000 M ²
237	81	KHR/DOZ
239	81	KHR/DOZ
313	81	KHR/1,000 M ²
326	81	KHR/1,000 M ²
333	405	KHR/DOZ
336	810	KHR/DOZ
337	810	KHR/DOZ
341	810	KHR/DOZ

INTER-MINISTERIAL PRAKAS ON MEE/GSP/CMA/YSK/AC




- យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ក្នុងវេទិកាជាតិបាល និង វិស័យឯកជនលើកទី ១១ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០០៧ លើការបន្ទាបការបង់កំរៃគ្រប់គ្រងការនាំចេញ

សំរេច

ប្រការ ១: ត្រូវបានកែសំរួល និងបំពេញបន្ថែមលើប្រកាសលេខ ២៨៥ ព.ណ.បអពប្រក ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០០៥ ស្តីពីការកំណត់កំរៃគ្រប់គ្រងការនាំចេញត្រង់ប្រការ១ ដោយកំណត់ការបង់កំរៃគ្រប់គ្រងការនាំចេញ (EMF) ទៅទិសដៅសហរដ្ឋអាមេរិកតាមតំលៃកែសំរួលថ្មី ដូចមានចែងក្នុងតារាងខាងក្រោមនេះ ៖


Categories	EMF Revision (Reduced by 10%)	Payment Per Unit (in KHR)
331/631	81	KHR/DPR
334/634	810	KHR/DOZ
335/635	810	KHR/DOZ
338/339/638/639	2,025	KHR/DOZ
340/640	2,025	KHR/DOZ
345	2,430	KHR/DOZ
347/348/647/648	2,430	KHR/DOZ
352/652	81	KHR/DOZ
435	2,430	KHR/DOZ
438	2,430	KHR/DOZ
445/446	2,430	KHR/DOZ
645/646	2,835	KHR/DOZ
218	81	KHR/1,000 M ²
220	81	KHR/1,000 M ²
237	81	KHR/DOZ
239	81	KHR/DOZ
313	81	KHR/1,000 M ²
326	81	KHR/1,000 M ²
333	405	KHR/DOZ
336	810	KHR/DOZ
337	810	KHR/DOZ
341	810	KHR/DOZ



INTER-MINISTRIAL PRAKAS ON MEF/GSP/CMA/YSK/NC


342	810	KHR/DOZ
346	810	KHR/DOZ
349	405	KHR/DOZ
350	405	KHR/DOZ
351	405	KHR/DOZ
354	4050	KHR/DOZ
359	405	KHR/DOZ
360	81	KHR/DOZ
361	405	KHR/DOZ
362	405	KHR/DOZ
363	81	KHR/DOZ
367	81	KHR/DOZ
369	81	KHR/DOZ
433	4,050	KHR/DOZ
434	6,480	KHR/DOZ
436	810	KHR/DOZ
439	810	KHR/DOZ
440	810	KHR/DOZ
442	4,050	KHR/DOZ
443	3,240	KHR/DOZ
444	1,620	KHR/DOZ
447	3,240	KHR/DOZ
448	4,050	KHR/DOZ
459	81	KHR/DOZ
611	81	KHR/DOZ
613	81	KHR/1,000 M ²
617	81	KHR/1,000 M ²
619	81	KHR/1,000 M ²
620	81	KHR/1,000 M ²
625	81	KHR/1,000 M ²
627	81	KHR/1,000 M ²
628	81	KHR/1,000 M ²
629	81	KHR/1,000 M ²
633	810	KHR/1,000 M ²

INTER-MINISTERIAL PRAKAS ON MEE/GSP/CMV/YSK/NC



636	405	KHR/DOZ
641	405	KHR/DOZ
642	405	KHR/DOZ
643	648	KHR/DOZ
644	648	KHR/DOZ
649	405	KHR/DOZ
650	405	KHR/DOZ
651	81	KHR/DOZ
653	3,240	KHR/DOZ
654	4,050	KHR/DOZ
655	1,620	KHR/DOZ
659	405	KHR/DOZ
666	81	KHR/DOZ
669	81	KHR/DOZ
670	81	KHR/DOZ
736	81	KHR/DOZ
834	2,430	KHR/DOZ
835	2,430	KHR/DOZ
836	2,430	KHR/DOZ
838	2,430	KHR/DOZ
839	405	KHR/DOZ
840	3,240	KHR/DOZ
842	405	KHR/DOZ
844	405	KHR/DOZ
845	405	KHR/DOZ
846	405	KHR/DOZ
847	486	KHR/DOZ
848	486	KHR/DOZ
851	486	KHR/DOZ
852	648	KHR/DOZ
859	405	KHR/DOZ
870	405	KHR/DOZ
899	405	KHR/DOZ

INTER-MINISTERIAL PRAGAS ON MEE/GSP/CMA/YSK/NC



ប្រការ ២: ត្រូវបានកែសម្រួលប្រកាសលេខ ២៨៥ ព.ណ.បអពប្រក ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០០៥ ស្តីពីការកំណត់ កំរិតគ្រប់គ្រងការនាំចេញគ្រប់ប្រការ ២ ដោយកំណត់ការបង់កំរិតគ្រប់គ្រងការនាំចេញ (EMF) ទៅបណ្តា ទិសដៅនានាត្រូវបានសហរដ្ឋអាមេរិកតាមតំលៃកែសម្រួលថ្មីដូចមានខាងក្រោមនេះ :

- 0.081 USD/DOZ សំរាប់គ្រប់ប្រភេទសំលៀកបំពាក់
- 0.02025 KHR/1,000 M² សំរាប់គ្រប់ប្រភេទក្រណាត់
- 0.081 USD/DOZ-PRS សំរាប់គ្រប់ប្រភេទស្បែកជើង

ប្រការ ៣: ត្រូវបានកំណត់ការបង់កំរិតគ្រប់គ្រងការនាំចេញ (EMF) លើមុខទំនិញស្រោមជើងដែលបានអនុវត្តក្នុងមក ពុំទាន់បានកំណត់កំរិត មានតំលៃស្មើនឹង ៩០ រៀលក្នុងមួយឡឥតសំរាប់ទៅគ្រប់ទិសដៅនាំចេញទាំងអស់ ។ ចំពោះមុខទំនិញទោចក្រក្រយាន មានតំលៃស្មើនឹង ៣.៥០០ រៀល ក្នុងមួយគ្រឿង សំរាប់ទៅគ្រប់ទិសដៅ នាំចេញទាំងអស់ ។

ប្រការ ៤: រាល់គំរូបែបបទនាំចេញទៅគ្រប់ទិសដៅត្រូវបានកំណត់សោហ៊ុយរដ្ឋបាល ដូចខាងក្រោមនេះ :

- បែបបទទំរង់ N (Form N) = 30 USD ក្នុង ០១ ច្បាប់
 - បែបបទទំរង់ A (Form A) = 50 USD ក្នុង ០១ ច្បាប់
- ក្នុងករណីទំនិញវាយនភ័ណ្ឌ និងសំលៀកបំពាក់បរិមាណក្រោម ២.០០០ Pieces ឬ ស្បែកជើងបរិមាណ ក្រោម ២០០ គូ :
- បែបបទទំរង់ N (Form N) = 10 USD ក្នុង ០១ ច្បាប់
 - បែបបទទំរង់ A (Form A) = 15 USD ក្នុង ០១ ច្បាប់

ប្រការ ៥: កំរិតគ្រប់គ្រងការនាំចេញត្រូវបានលើកលែងសំរាប់រាល់ការនាំចេញតូចតាច ក្នុងតំលៃក្រោម 6,000 អឺរ សំរាប់ទិសដៅសហគមន៍អឺរ៉ុប និងក្រោម 800 USD សំរាប់ទិសដៅផ្សេងៗទៀត ។

ប្រការ ៦: ការប្រមូលចំណូលពីសោហ៊ុយរដ្ឋបាល និង កំរិតគ្រប់គ្រងការនាំចេញទាំងឡាយខាងលើត្រូវដំណើរការ តាមរយៈមូលប្បទានប័ត្រនៅនាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្ម ។

ប្រការ ៧: ក- ការគ្រប់គ្រងចំណូលក្នុងប្រការខាងលើ ត្រូវអនុវត្តតាមនីតិវិធីនៃកិច្ចសហប្រតិបត្តិការថវិកាទូទៅរបស់រដ្ឋ និងត្រូវបានកត់ត្រាក្នុងជំពូក ៧/..... គណនី ៧/..... អនុគណនី ៧/1/4. ដោយត្រូវបង់ ១០០% ចូលថវិការដ្ឋ ។

ខ-ចំពោះចំណូលដែលប្រមូលបានដោយក្រសួងពាណិជ្ជកម្មត្រូវបង់ចំណូលនេះចូលរតនាគារជាតិ ដោយអនុវត្ត តាមសារាចរណែនាំលេខ ០០២ សហវម ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០០៦ ។


គ-ក្រសួងពាណិជ្ជកម្មត្រូវបូកសរុបធ្វើរបាយការណ៍ចំណូលប្រចាំខែ រួចផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រការ ៨: ចំណូលដែលប្រមូលបានក្នុងប្រការ ៧ ខាងលើ ត្រូវបានកំណត់បែងចែក ទុកជូនក្រសួងពាណិជ្ជកម្មសំរាប់ ឧបត្ថម្ភដល់ការងារគ្រប់គ្រង និងប្រមូលចំណូលនេះតាមការយល់ព្រមពីរាជរដ្ឋាភិបាលក្នុងប្រកាសរួមដោយ ឡែកមួយទៀត ។

ប្រការ ៩: ប្រកាសទាំងឡាយណាដែលផ្ទុយទៅនឹងសេចក្តីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ១០: គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ។

ប្រការ ១១: ប្រកាសនេះមានអនុភាពគតិយុត្តិចាបពីថ្ងៃ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០០៧ តទៅ ។

រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គាត ឈន់

រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ចម-ប្រសិទ្ធិ

ចម្លងជូន:

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសៈអង្គចរាចរការរដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី ស ខេង
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី ហេង ណាំហុង
- ទីស្តីការគណៈរដ្ឋមន្ត្រី
- អាជ្ញាធរសវនកម្មជាតិ
- គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ
- គ្រប់ខេត្ត-ក្រុង
- ដូចប្រការ ១០ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ